

City of Portland, Maine – Building or Use Permit Application 389 Congress Street, 04101 PERMIT (7) 874-8703, FAX: 874-8716

Location of Construction:		Owner:		Phone:		MAR - 2 1999 Permit No: 990162 DEPT. OF BUILDING INSPECTION CITY OF PORTLAND, ME Issued: MAR - 2 1999 RECEIVED
Owner Address:		Lessee/Buyer's Name:		Phone:		
Contractor Name:		Address:		Phone:		CITY OF PORTLAND Signature: _____ Signature: _____ Signature: _____ Date: _____
Past Use:		Proposed Use:		COST OF WORK: \$ _____ PERMIT FEE: \$ _____ FIRE DEPT. <input checked="" type="checkbox"/> Approved <input type="checkbox"/> Denied INSPECTION: Use Group: Type:		
Proposed Project Description:				PEDESTRIAN ACTIVITIES DISTRICT (P.A.D.) Action: Approved <input type="checkbox"/> Approved with Conditions: <input type="checkbox"/> Denied <input type="checkbox"/> Signature: _____ Date: _____		Zoning Approval: Special Zone or Reviews: <input type="checkbox"/> Shoreland <input type="checkbox"/> Wetland <input type="checkbox"/> Flood Zone <input type="checkbox"/> Subdivision <input type="checkbox"/> Site Plan maj <input type="checkbox"/> minor <input type="checkbox"/> mm <input type="checkbox"/>
Permit Taken By:		Date Applied For:		Zoning Appeal <input type="checkbox"/> Variance <input type="checkbox"/> Miscellaneous <input type="checkbox"/> Conditional Use <input type="checkbox"/> Interpretation <input type="checkbox"/> Approved <input type="checkbox"/> Denied Historic Preservation <input checked="" type="checkbox"/> Not in District or Landmark <input type="checkbox"/> Does Not Require Review <input type="checkbox"/> Requires Review Action: <input type="checkbox"/> Approved <input type="checkbox"/> Approved with Conditions <input type="checkbox"/> Denied Date: _____		

1. This permit application does not preclude the Applicant(s) from meeting applicable State and Federal rules.
2. Building permits do not include plumbing, septic or electrical work.
3. Building permits are void if work is not started within six (6) months of the date of issuance. False information may invalidate a building permit and stop all work..

PERMIT ISSUED WITH REQUIREMENTS

CERTIFICATION

I hereby certify that I am the owner of record of the named property, or that the proposed work is authorized by the owner of record and that I have been authorized by the owner to make this application as his authorized agent and I agree to conform to all applicable laws of this jurisdiction. In addition, if a permit for work described in the application is issued, I certify that the code official's authorized representative shall have the authority to enter all areas covered by such permit at any reasonable hour to enforce the provisions of the code(s) applicable to such permit

SIGNATURE OF APPLICANT	ADDRESS:	DATE:	PHONE:
RESPONSIBLE PERSON IN CHARGE OF WORK, TITLE			PHONE:

White-Permit Desk Green-Assessor's Canary-D.P.W. Pink-Public File Ivory Card-Inspector

CEO DISTRICT

COMMENTS

7/1/99 On-Site with Tim Nagel all work OK - discuss
Fire Dept Inspection (DC)

7/27/99 Work complete OK for PFO (DC)

001-F-009

99-0162

Type	Inspection Record	Date
Foundation:	_____	_____
Framing:	_____	_____
Plumbing:	_____	_____
Final:	_____	_____
Other:	_____	_____